

ពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ
PREAH SIHANOUK RAJA BUDDHIST UNIVERSITY



សីល សមាធិ បញ្ញា

បេហាវិទ្យាល័យ អក្សរសាស្ត្រ

ឯកទេស: វិទ្យាសាស្ត្របរិស្ថាន

មុខវិជ្ជា: បរិស្ថានទីក្រុង

ក្រុមបច្ចេកទេស ៖

១ ខាន់ ហុយស៊ី



២ ម៉ៅ គ្រា



៣ គោរ សំណាង



ជំពូកទី៣

ការគ្រប់គ្រង និង ការធ្វើឱ្យឱ្យប្រសើរ

ឡើងវិញនូវបរិស្ថានទីក្រុង

គោលបំណង

- ធ្វើការណែនាំពីច្បាប់មួយចំនួនសម្រាប់គោលនយោបាយបរិស្ថានទឹកក្រុង
- ធ្វើការគ្រប់គ្រងបរិស្ថានទឹកក្រុងឱ្យមានប្រសិទ្ធភាព
- ធ្វើការតភ្ជាប់រវាងគោលនយោបាយទឹកក្រុងនិងការអភិវឌ្ឍន៍និរន្តរភាព
- ធ្វើឱ្យនិស្សិតយល់ដឹងពីតួនាទីនៃឯកជនភារូបនីយកម្មនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិស្ថានទឹកក្រុង

សេចក្តីផ្តើម

- បញ្ហាមួយចំនួននៅទីក្រុង វាមានផលប៉ះពាល់ដល់សុខភាពមនុស្ស ហើយបាត់បង់នូវគុណភាពនៃជីវិត និងធនធានធម្មជាតិ ។
- ផលប៉ះពាល់ដល់អ្នកក្រីក្រ តម្រូវឲ្យមានការកាត់បន្ថយនិងការបំផ្លាញ បរិស្ថានទីក្រុង ។
- ទីក្រុងកំពុងអភិវឌ្ឍន៍ ការប្រឈមមុខផលវិបាក ការផ្គត់ផ្គង់ទឹកស្អាត សេវាប្រមូលសំណល់រឹង និងកំណែទម្រង់គោលនយោបាយ ។

(ក)

- បញ្ហាមួយចំនួននៅទីក្រុង វាមានផលប៉ះពាល់ដល់សុខភាពមនុស្ស ហើយបាត់បង់នូវគុណភាពនៃជីវិត និងធនធានធម្មជាតិ ។
- ផលប៉ះពាល់ដល់អ្នកក្រីក្រ តម្រូវឲ្យមានការកាត់បន្ថយនិងការបំផ្លាញ បរិស្ថានទីក្រុង ។
- ទីក្រុងកំពុងអភិវឌ្ឍន៍ ការប្រឈមមុខផលវិបាក ការផ្គត់ផ្គង់ទឹកស្អាត សេវាប្រមូលសំណល់រឹង និងកំណែទម្រង់គោលនយោបាយ ។

(គ)

- ការជំរុញ និងការលើកទឹកចិត្តដល់សកម្មភាពទាំងឡាយ ដើម្បីបានប្រាក់ចំណូល ដោយការកែច្នៃឡើងវិញនូវកាក់សំណល់ ។
- ត្រូវជំរុញ ឲ្យប្រជាពលរដ្ឋ មានសមភាព គឺការយល់ដឹង ពីគ្រោះថ្នាក់ផ្សេងៗ ក្នុងសហគមន៍របស់ពួកគាត់ ។
- ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងតម្រូវការផ្តល់ឲ្យថាមពលទឹកនិងធនធានតាមវិធីសាស្ត្រអេកូឡូស៊ី ។

(ក)

- បញ្ហាពិភលោក ការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ និងកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនបើគោលនយោបាយនានាពុំបានអនុម័តដើម្បីធ្វើការទប់ស្កាត់នូវការប្រើប្រាស់ធនធានហ្សូសប្រមាណរបស់ប្រជាជនទីក្រុង ។
- រដ្ឋាភិបាលក្នុងតំបន់នានា គឺមានការខ្វះខាតទាំងផ្នែកធនធានច្បាប់ និងហិរញ្ញវត្ថុក្នុងការគ្រប់គ្រងបរិស្ថានអោយមានប្រសិទ្ធភាព។

កំណោះ: ក្រោយនា នា កំណោះ: បញ្ហា បរិស្ថាន

- ការប្រើប្រាស់ធនធានធម្មជាតិដ៏ប្រសើរ។
- ការគាំទ្រដល់ក្រុមទីក្រុង និងគុណភាពបរិស្ថាន។
- ការដោះស្រាយទៅលើបញ្ហាបរិស្ថានសុខភាព។
- ការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ។

ការប្រើប្រាស់ធនធានធម្មជាតិជ្រុងប្រសើរ

- ប្រទេសកំពុងអភិវឌ្ឍភាពស្មុគស្មាញនៃការកាត់បន្ថយសំណល់ ការទាញយកផលប្រយោជន៍ពីកាកសំណល់តាមរយៈការកែច្នៃ ការប្រើប្រាស់ធនធានធម្មជាតិនៅមានកំរិត។
- ប្រជាជនក្រីក្រ ដែលមានប្រាក់ចំណូលទាបបានប្រើប្រាស់សំណល់ដែលអាចប្រើប្រាស់ឡើងវិញបាន និងជាយន្តការដឹកចាក់សំណល់ និងទីទំនេរសំរាប់ដាំដំណាំ ដាំដើមឈើឬការចិញ្ចឹមសត្វ និងការប្រើប្រាស់របស់ឧស្សាហកម្មជុំនុំតូចៗក្នុងការធ្វើវត្ថុធាតុដើមសម្រាប់ផលិតផលរបស់ពួកគេ។

(ក)

- ជីវភាពប្រជាជននៅអាស៊ីពី២ទៅ៣លាននាក់ក្នុងក្រុងគឺពីងពាក់លើសំណល់ មានប្លាស្ទិច កំប៉ុង ដប ឆ្នឹង រោមសត្វ សក់។ ការធ្វើពាណិជ្ជកម្មដ៏ច្រើនសន្ធឹក សន្ធាប់គឺជាផ្នែកនៃសំណល់។ និងការងារមួយចំនួនទាក់ទិនទៅនឹងសំណល់ផង ដែរ។
- នៅទីក្រុង Bogota រាជធានីនៃប្រទេសកូឡុំប៊ី មានប្រជាជនប្រមាណ ៣០,០០០ទៅ៥០,០០០នាក់ ប្រកបរបរទាក់ទិនសំណល់ ដូចជា អ្នក អូសរទេះរើសអេតចាយ ឈ្មួញទិញអេតចាយខ្នាតតូច និងកម្មករនៃ នាយកដ្ឋានសំអាតផ្លូវ និងចាក់កាកសំណល់ក្រុងផងដែរ។

(ត)

- ការប្រើប្រាស់ប្រើនន្ទវធនធាន និងសំណល់របស់ទីក្រុងអាចនាំមកនូវផលប្រយោជន៍ចំបងៗដល់បរិស្ថាននិងការសន្សំសំចៃ។
- គ្រប់សកម្មភាពទាំងនេះ បានកាត់បន្ថយកំរិតនៃបរិមាណទៅលើសំណល់ដែលត្រូវចោល និងកាត់បន្ថយនូវកំរិតប្រើប្រាស់ធនធានជាតិដែលមិនឡើងវិញដែរ។

ការតាំងទីលំនៅក្នុងទីក្រុងនិងគុណភាពបរិស្ថាន

- កត្តានេះរួមមានបរិយាកាសក្នុងនិងក្រៅផ្ទះសមស្រប និងទីតាំងសមស្រប ជិតគ្រួសារមិត្តភក្តីក្តីងាយទទួលបាននូវសេវាកម្ម និងមានសុវត្ថិភាពដល់ក្មេងៗ ការកំសាន្តនានា មិនមានសំលេងខ្លាំង និងទទួលបានផលប៉ះពាល់តិចតួច។
- កត្តាជួន់ជួរទាំងនេះមានដូចជា ថ្នាំញៀន និងគ្រឿងស្រវឹង ការរំលោភបំពាន និងអំពើហិង្សាគ្រប់ប្រភេទ ដូចជាការប្រើប្រាស់កម្លាំងបាយលើកុមារ និងប្តីប្រពន្ធ និងករណីផ្សេងៗទៀត មានការរំលោភសេពសន្ថវៈជាដើម។

(ក)

• ទិដ្ឋភាពបីនៃបរិស្ថានរូបដែលជាហេតុប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់មនុស្ស:

- កំរិតនៃការពេញចិត្តរបស់អ្នកតាំងទីលំនៅលើផ្ទះសំបែង និងអ្នកជិតខាង និងទីតាំងនៅក្នុងតំបន់ទីក្រុង។
- រចនាសម្ព័ន្ធរូបសាស្ត្រនៃការតាំងទីលំនៅ (ដូច មរិមាណាទំហំ ការថែទាំសម្ភារៈផ្សេងៗដែលអាចជះឥទ្ធិពលដល់កំរិតនៃភាពជាឯកជន លទ្ធភាពនៃការជួបជុំបងប្អូនញាតិមិត្ត)
- អ្នកជិតខាង (រួមទាំងគុណភាពនៃសេវាកម្មនិងសម្ភារៈនានា និងកំរិតនៃសន្តិសុខ) ។

ការដោះស្រាយទៅលើបញ្ហាបរិស្ថានសុខភាព

- ដើម្បីដោះកាត់បន្ថយហេតុប៉ះពាល់ យ៉ាងហោចណាស់ត្រូវដោះស្រាយជាមួយការបំពុលពីឧស្សាហកម្ម។
- ភាពពុំទាន់ច្បាស់លាស់ គឺទាក់ទងទៅនឹង តំលៃខ្ពស់លើការប្រមូល និងការចាក់សំណល់រឹង សម្រាម និងសំណល់ ប្រកបដោយសុវត្ថិភាព និងអនាម័យ និងការផ្គត់ផ្គង់ទឹកស្អាត នៅឡើយ។
- វាតែងតែកើតឡើងនូវសកម្មភាព ដែលកើតចេញពីប្រជាជនក្រីក្រ នានា ដែលពុំមានមធ្យោបាយណាដទៃទៀតក្នុងការរក្សាសុវត្ថិភាព នៅតំបន់ដែលគេតាំងទីលំនៅឡើយ។

(ត)

- រដ្ឋាភិបាល ត្រូវដោះស្រាយនូវបញ្ហាការងារ ជាមួយអ្នកតាំងទីលំនៅមិន ផ្លូវការទាំងនោះ ដើម្បីដោះស្រាយនូវបញ្ហាសុខភាពបរិស្ថាន និងស្វែង យល់ ថាតើគេអាចធ្វើឲ្យប្រសើរឡើងបានកំរិតណាក្នុងការផ្គត់ផ្គង់ទឹក ស្អាត អនាម័យ លូទឹកស្អុយ និងសុខភាពទូទៅដែលពាក់ព័ន្ធ និងតំលៃ ចំណាយតិចតួចនោះ។
- វាជាធម្មតា សំរាប់តំបន់ដែលប្រជាជនមានប្រាក់ចំណូលមធ្យមនិងខ្ពស់ ហើយការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើពាណិជ្ជកម្ម និងឧស្សាហកម្ម នៅទីក្រុងមួយដើម្បីទទួលបាននូវការផ្គត់ផ្គង់ទឹកល្អ ប្រព័ន្ធបង្ហូរទឹក ស្អុយល្អ ការផ្គត់ផ្គង់ចរន្តអគ្គិសនី និងសេវាកម្មជាប្រចាំក្នុងការប្រមូល សំណល់រឹង។

(ត)

- ជារឿយៗ រដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិ តែងអះអាងថា ការពង្រីកប្រពន្ធទឹកស្អាត ប្រពន្ធលូសំណល់រាវ និងសេវាកម្ម ប្រមូលសំណល់រឹង សម្រាមនៅតាមតំបន់ក្រីក្រនានា គឺត្រូវ ចំណាយថវិកាច្រើន។ ការចំណាយនេះខ្ពស់ណាស់ ហើយក៏ នាំមកនូវគុណវិបត្តិធំៗផងដែរលើការប្រើប្រាស់ធនធាន។
- ជាទូទៅគេតែងយកទៅចោលនៅទីលានចាក់សម្រាម នៅ ពេលដែលគេប្រមូលសម្រាមបានពីផ្ទះសំបែង និងទឹកនៃង ពាណិជ្ជកម្មនានា។

(ក)

- សំណល់រាវ គេបង្កើតតាមប្រពន្ធបង្កើតទឹកសម្រប ហើយចាក់ ចូលទៅក្នុងទឹកទឹកនៃក្បែរនោះ ដែលជាទូទៅធ្ងន់កាត់ ប្រព្រឹត្តិកម្មមួយចំនួនដែរ។
- ប្រពន្ធគ្រប់គ្រងនេះ អាចងាយស្រួលដល់ផ្ទះសំបែង និងទឹក នៃពិភពលោកជួរមុខនានា ដែលប្រពន្ធនេះរួមចំណែកយ៉ាង ច្រើនក្នុងការលើកកម្ពស់សុខភាព។ ប៉ុន្តែ វាត្រូវចំណាយថវិកា និងធនធានច្រើនដែលអាចនាំអោយមានការប្រើប្រាស់ប្រើ ប្រាស់ធនធានដ៏លើសលប់។

The End



ନୃପକାବଳୀ